

សេចក្តីជូនដំណឹងអំពីដំណោះស្រាយ (NOR)

DS 1822 (Rev. 03/2023)

* ផ្នែកដែលតម្រូវ

* តើលេខតាមដាន DDS ជាអ្វី?

* តើមានលេខករណី OAH ដែលមានស្រាប់ទេ? ☐ មាន ☐ មិនមាន

ប្រសិនបើមាន តើលេខករណី OAH មានលេខប៉ុន្មាន?

ឈ្មោះដើមបណ្តឹងសាទុក្ខ៖

* នាមត្រកូល៖

* នាមខ្លួន៖

* ថ្ងៃខែឆ្នាំកំណើត៖

ហេតុអ្វីជួបប្រទះបណ្តឹងតំបន់ផ្តល់ជូន NOR នេះ?

ស្លាកសម្គាល់ពិសេសរបស់អតិថិជន (UCI), បើមាន

ឈ្មោះអ្នកតំណាងស្របច្បាប់ (បើមាន)៖

នាមត្រកូល៖

នាមខ្លួន៖

ទំនាក់ទំនងជាមួយអ្នកទាមទារ៖

* សំណើបណ្តឹងសាទុក្ខត្រូវបានដកវិញតាមនីតិវិធីខាងក្រោម៖

(សូមគូសដីកប្រអប់ដែលពាក់ព័ន្ធ)

☐ បានដោះស្រាយមុនកិច្ចប្រជុំក្រៅផ្លូវការ	កាលបរិច្ឆេទនៃការដោះស្រាយ៖
☐ បានដោះស្រាយនៅពេលកិច្ចប្រជុំក្រៅផ្លូវការ	កាលបរិច្ឆេទនៃការដោះស្រាយ៖
☐ បានដោះស្រាយនៅពេលនាំសម្រុះសម្រួល	កាលបរិច្ឆេទនៃការដោះស្រាយ៖
☐ បានដកវិញដោយមិនមានដំណោះស្រាយ	កាលបរិច្ឆេទនៃការដោះស្រាយ៖

សង្ខេបអំពីព័ត៌មានស្រាវជ្រាវ ឬមូលហេតុដែលបណ្តឹងត្រូវបានដកវិញដោយមិនមានដំណោះស្រាយ។

តាមរយៈហត្ថលេខារបស់ខ្ញុំខាងក្រោមនេះ ខ្ញុំសូមបញ្ជាក់ថាព័ត៌មាននៅលើទម្រង់នេះគឺជាការពិត។

ហត្ថលេខាដើមបណ្តឹង ឬអ្នកតំណាងស្របច្បាប់

កាលបរិច្ឆេទ៖

ហត្ថលេខារបស់មជ្ឈមណ្ឌលតំបន់ ឬមណ្ឌលដែលប្រតិបត្តិការដោយរដ្ឋ។

កាលបរិច្ឆេទ៖

អ្នកត្រូវតែចុះហត្ថលេខា និងចុះកាលបរិច្ឆេទនៅក្នុងចន្លោះខាងលើ។ នេះអាចត្រូវចុះហត្ថលេខានៅក្នុងតំណ ឬតាមអ៊ីនធឺណិត។ តាមរយៈការបញ្ចូលឈ្មោះរបស់អ្នក មានន័យថាអ្នកព្រមព្រៀងថាអ្នកបានចុះហត្ថលេខាលើទម្រង់នេះតាមអ៊ីនធឺណិត។

ដើម្បីបំពេញដោយបុគ្គលិកមជ្ឈមណ្ឌលតំបន់ ឬមណ្ឌលដែលប្រតិបត្តិការដោយរដ្ឋនៅពេលមិនអាចទទួលបានហត្ថលេខាពីដើមបណ្តឹង ឬអ្នកតំណាងស្របច្បាប់។

ខ្ញុំសូមបញ្ជាក់នៅក្រោមការពិនិត្យអំពីសាក្សីភាពទុច្ចរិតដែលខ្ញុំបាននិយាយដោយផ្ទាល់ជាមួយដើមបណ្តឹង ឬអ្នកតំណាងស្របច្បាប់ ហើយអ្នកនោះបានបង្ហាញខ្ញុំថាបញ្ហានានាដែលបានកំណត់សម្រាប់បណ្តឹងត្រូវបានដោះស្រាយ ហើយបណ្តឹងសាទុក្ខនេះដែលមានភាពចាំបាច់ទៀតហើយ។ ច្បាប់ចម្លងនៃទម្រង់នេះនឹងត្រូវផ្ញើជូនដល់ក្រសួង អ្នកដែលដាក់បណ្តឹង ឬអ្នកតំណាងស្របច្បាប់ និងការិយាល័យសវនកររដ្ឋបាលក្នុងពេលព្រមគ្នា។

ហត្ថលេខារបស់មជ្ឈមណ្ឌលតំបន់ ឬមណ្ឌលដែលប្រតិបត្តិការដោយរដ្ឋ។

កាលបរិច្ឆេទ៖

អ្នកត្រូវតែចុះហត្ថលេខា និងចុះកាលបរិច្ឆេទនៅក្នុងចន្លោះខាងលើ។ នេះអាចត្រូវចុះហត្ថលេខានៅក្នុងតំណ ឬតាមអ៊ីនធឺណិត។ តាមរយៈការបញ្ចូលឈ្មោះរបស់អ្នក មានន័យថាអ្នកព្រមព្រៀងថាអ្នកបានចុះហត្ថលេខាលើទម្រង់នេះតាមអ៊ីនធឺណិត។

☐ បានបិទដោយរដ្ឋបាល (ត្រូវតែពន្យល់)